



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ចាតិ នាយកដ្ឋាន ព្រះមហាក្សត្រ

លេខ: ០៩៤៧២៨៦៣៨៦



អនុប្រើស្ស

ស្ថិតិ

ការង្រៀបចំ និងការប្រព័ន្ធដែលអនុញ្ញាតឡើងនូវក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- ឯកសារដឹងទិន្នន័យព្រមទាំងរាជរដ្ឋាភិបាល
- ឯកសារដឹងទិន្នន័យក្រុមហ៊ុន នស/រកត/០៥១៣/៥០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តិតិការ តែងតាំងរាជរដ្ឋាភិបាលនៃព្រមទាំងរាជរដ្ឋាភិបាល
- ឯកសារដឹងទិន្នន័យ ០២/នស/៥៤ ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យបានប្រើប្រាស់ និងការប្រព័ន្ធដែលគោរមិនមានការប្រើប្រាស់
- ឯកសារដឹងទិន្នន័យ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យបានប្រើប្រាស់ និងការប្រព័ន្ធដែលគោរមិនមានការប្រើប្រាស់
- ឯកសារដឹងទិន្នន័យ នស/រកម/០៥០៨/០១ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យបានប្រើប្រាស់ និងការប្រព័ន្ធដែលគោរមិនមានការប្រើប្រាស់
- ឯកសារដឹងទិន្នន័យ នស/រកម/០៣០៩/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៩ ដែលប្រកាសឱ្យបានប្រើប្រាស់ និងការប្រព័ន្ធដែលគោរមិនមានការប្រើប្រាស់
- ឯកសារដឹងទិន្នន័យ ១៦ អនកក្រុម ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ស្តិតិការង្រៀបចំ និងការប្រព័ន្ធដែលគោរមិនមានការប្រើប្រាស់
- យោងតាមសំណើរបស់ដែលបានប្រើប្រាស់ និងការប្រព័ន្ធដែលគោរមិនមានការប្រើប្រាស់

នគរបាល
ជំនួយតាមអត្ថបទ
សង្គមខ្លួន

ចារច្បាជា ១..

អនុក្រើត្រូវនេះមានគោលបំណងកំណត់អំពីតួនាទី ភាពកិច្ច របៀបរបបធ្វើការងារ និងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានចំណែះ។

ចារច្បាជា ២..

អនុក្រើត្រូវនេះមានគោលដោលឱ្យកកម្មសំបសិទ្ធិភាពការងារដឹកនាំរបស់អគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីធ្វើជាលេសនាតិការដ្ឋានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការអនុវត្តថ្មាប់ និងលិខិតបទដ្ឋានគឺយុត្តិ ព្រមទាំងគោលនយោបាយនានារបស់រាជរដ្ឋបាល ពិសេសគោលនយោបាយកំណែនម្រោងវិមាល់ការ និងវិសោមជូនការ។

ចារច្បាជា ៣..

អនុក្រើត្រូវនេះមានវិសាលភាពលើការងារគាំទ្រ ការសម្របសម្រល និងការគ្រប់គ្រងដែលរដ្ឋបាលច្បាក់ក្រោមជាតិ ដើម្បីធ្វើជាលើក្បាត់រដ្ឋបាលនិមួយៗបំពេញតួនាទី មុខងារស្ថិកបាយថ្មាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្ថិកខណ្ឌ ថ្មាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលយុទ្ធសាស្ត្រ សង្គម និងលិខិតបទដ្ឋានគឺយុត្តិដែលបានការសម្របសម្រលជាមួយក្រសួង ស្ថាប័ន អនុភាពពាក់ព័ន្ធដោយក្នុងការអនុវត្តកំណែនម្រោងវិមាល់ការ និងវិសោមជូនការតាមគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅច្បាក់ក្រោមជាតិ។

ជំនួយតាមអត្ថបទ
ស្ថាប័ន ត្រួតពិនិត្យការងាររដ្ឋបាល

ចារច្បាជា ៤..

អគ្គនាយកដ្ឋានរដ្ឋបាល មានតួនាទីធ្វើជាលេសនាតិការដ្ឋានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើជាងារអនុវត្តគោលនយោបាយ ថ្មាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនិងកំណែនម្រោងវិមាល់ការ និងវិសោមជូនការ។

ផ្នែកភាពពិនិត្យខាងលើនេះ អគ្គនាយកដ្ឋានរដ្ឋបាល មានភាពកិច្ចដូចខាងក្រោម៖

- សិក្សា និងលើកយោបល់ក្នុងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងនិតិវិធីសម្រាប់ការគ្រប់គ្រងរដ្ឋបាលច្បាក់ក្រោមជាតិ ស្ថិកបាយថ្មាប់ ព្រះរាជក្រឹត្យ អនុក្រើត្រូវ និងលិខិតបទដ្ឋានគឺយុត្តិជាងរមាន
- រៀបចំប្រព័ន្ធគាំទ្រ និងសម្របសម្រលទៅលើការបំពេញតួនាទី ភាពកិច្ចរបស់រដ្ឋបាលច្បាក់ក្រោមជាតិ
- តាមដាន ត្រួតពិនិត្យ រាយកម្ម និងលើកអនុសាសន៍អំពីការអនុវត្តន៍កោលនយោបាយកំណែនម្រោង វិមាល់ការ និងវិសោមជូនការ
- រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងរាយកម្មទៅលើការបំពេញតួនាទី ភាពកិច្ចរបស់រដ្ឋបាលច្បាក់ក្រោមជាតិ

- សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចដៃណើរាយការដោរមុខងារ និង ផនធានឱ្យទៅដែលរដ្ឋបាលច្បាក់ក្រោមជាតិ
 - សហការសម្របសម្រួលក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាពេដ្ឋាលនៅរដ្ឋបាលច្បាក់ក្រោមជាតិ
 - រៀបចំប្រព័ន្ធ និងនិតិវិធីសម្រាប់ធ្វើការសម្របសម្រួល និងការដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធ និងរដ្ឋបាលច្បាក់ក្រោមជាតិ
 - សហការរៀបចំប្រព័ន្ធ និងនិតិវិធីសម្រាប់គាំទ្រដែលការសម្របសម្រួល និងដោះស្រាយវិវាទនៅមូលដ្ឋាន
 - គ្រប់គ្រងសកម្មភាពការងាររបស់ទីស្តាក់ការត្រួតពិនិត្យថ្នាក់រំពោះ ថ្នាក់រក្សាកំពង់ដែលមួយ និង សម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តន៍ដែលរដ្ឋបាលច្បាក់ក្រោមជាតិ
 - សហការសម្របសម្រួល និងគាំទ្រនៅក្នុងការរៀបចំ ការគ្រប់គ្រង និងការអនុវត្តគម្រោងកម្ពិតិនានា របស់រដ្ឋបាលច្បាក់ក្រោមជាតិ
 - សហការសម្របសម្រួល និងគាំទ្រដែលរដ្ឋបាលច្បាក់ក្រោមជាតិនៅក្នុងការរៀបចំ និងការអនុវត្តគម្រោង នានាដែលលើកកម្ពស់ដែលការអភិវឌ្ឍន៍សេដ្ឋកិច្ចនូមនៅមូលដ្ឋាន
 - សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំពោលនយោបាយអភិវឌ្ឍន៍ទីក្រុង និងទីប្រជុំជននានា
 - សហការគាំទ្រ និងតាមដានដៃណើរាយការនៃការផ្តល់នូវការដែលទីរាយទៅដែលរដ្ឋបាលច្បាក់ក្រោមជាតិ
 - ត្រួតពិនិត្យនិត្យនុក្ហលភាពទៅលើដីការ និងសេចក្តីសម្រចនានារបស់រដ្ឋបាលច្បាក់ក្រោមជាតិ
 - លើកសំណើកសម្រួលឆ្បាប់ ព្រះរាជក្រឹត់ អន្តរក្រឹត់ ប្រកាស និងលិខិតបច្ចុប្បន្ននានា ដែលជួយនិង គោលនយោបាយកំណែច្រមដីរិប្សារារ និងវិសបាយរិប្សារារ និងច្បាប់រៀបចំអង្គការ
 - សិក្សា ពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនិងការបង្កើត ការឈុបចោល ការកែសម្រួលត្រាំប្រឡាយរដ្ឋបាល និងការកំណត់ឈ្មោះរដ្ឋបាលច្បាក់ក្រោមជាតិ រួមទាំងការលុបចោល ប្រការបង្កើតក្នុង
 - ណែនាំលើការងារគ្រប់គ្រង និងការប្រើប្រាស់ត្រានៅរដ្ឋបាលច្បាក់ក្រោមជាតិ
 - សម្របសម្រួលលើសំណើសំបង្កើត និងចុះបញ្ជីគណបក្សនយោបាយ ព្រមទាំងការបំពេញមុខងារពាក់ព័ន្ធ គណបក្សនយោបាយស្របតាមការកំណត់របស់ឆ្បាប់
 - សម្របសម្រួលលើសំណើសំបង្កើតមាតម និងអង្គការមិនមែនរដ្ឋបាល ព្រមទាំងតាមដាន ត្រួត ពិនិត្យការអនុវត្តស្របតាមលក្ខនិភ័ក់នៃមាតម និងអង្គការមិនមែនរដ្ឋបាល ឆ្បាប់ និងលិខិតបច្ចុប្បន្ន នានាដោរមាន
 - បំពេញការងារពាក់ព័ន្ធនិងមន្ត្រីរាជការដែលសិតក្នុងក្របខណ្ឌមន្ត្រីរាជការសិរិលក្រសួងមហាផ្ទៃ ស្រប តាមឆ្បាប់ និងលិខិតបច្ចុប្បន្នជាន់ជាងរមាន
- 

- សហការរបៀបចំ និងជាក់អ្នកនូវត្រួត ព្រមទាំងតាមជាតិ និងត្រួតពិនិត្យការអនុវត្តដែលការយុទ្ធសាស្ត្រ អភិវឌ្ឍន៍នឹងស្ថាបនការគ្រប់គ្រង និងអភិវឌ្ឍន៍នឹងធានមនុស្សនៅថ្ងៃជាតិ និងរដ្ឋបាលថ្ងៃជាតិ និងរដ្ឋបាលថ្ងៃជាតិ
- សហការរបៀបចំប្រព័ន្ធអភិវឌ្ឍន៍នឹងធានមនុស្ស និងដែលការបណ្តុះបណ្តាល អប់រំ កសាងសមត្ថភាពដែលម្រៀនដការសិរីលនោះទិន្នន័យក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្ងៃជាតិ
- របៀបចំបែបបទផ្ទាល់បញ្ហាប៉ុរ និងទទួលស្ថាល់សមាជិកក្រុមប្រឹក្សាខ្លោនរដ្ឋបាលថ្ងៃជាតិស្របតាមច្បាប់កំណត់
- របៀបចំ និងគ្រប់គ្រងសំណើនកសារ និងទិន្នន័យម្រៀនដការសិរីលនោះទិន្នន័យក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សា និងបុគ្គលិកនៅរដ្ឋបាលថ្ងៃជាតិ
- សហការជាមួយក្រសួង ស្ថាបនការកំពុងកសារ និងមួលនិធិពិន័យអភិវឌ្ឍន៍ ដើម្បីគាំទ្រ និងអនុវត្តន៍រកម្មវិធី និងគម្រោងនានាសម្រាប់គំនិតក្រុមដែលការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្ងៃជាតិ
- របៀបចំ និងអនុវត្តដែលការសកម្មភាព និងថីការបស់អគ្គនាយកដ្ឋានរដ្ឋបាល
- ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារបស់អគ្គនាយកដ្ឋានរដ្ឋបាលតាមការកំណត់
- បំពេញការងារផ្សេងៗទៀតតាមការប្រគល់ការកិច្ចពិនិត្យម្រៀនក្រសួងមហាផ្ទៃ ។

ចំណែកទី៣

ចំណាស់ផ្តល់នូវការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្នុងការងារនៃក្រសួងមហាផ្ទៃ

ចារ្យត្រា ៥..

អគ្គនាយកដ្ឋានរដ្ឋបាល មានចំណាស់ផ្តល់នូវការងារនៃក្រសួងមហាផ្ទៃ ដែលបានរៀបចំខាងក្រោម :

- នាយកដ្ឋានរដ្ឋបាល សរប
- នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និង ខេត្ត
- នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនៃយោបាយ
- នាយកដ្ឋានបុគ្គលិក
- នាយកដ្ឋានបណ្តុះបណ្តាល
- នាយកដ្ឋានមុខងារ និងធនធាន។

ចារ្យត្រា ៦..

អគ្គនាយកដ្ឋានរដ្ឋបាល ដើរការងារនៃក្រសួងមហាផ្ទៃ និងមានអគ្គនាយករដ្ឋម្មូលចំនួនជាដំឡើយការ តាមការ

ចំណែកទី៣

**ចំណាំ
ស្ថាបនី សាមគិច្ច លិខិតនាសង្គម្ព័រស់នាយកដ្ឋាន
ទំនាក់អគ្គនាយកដ្ឋានខេត្តបាត់ ក្រសួងបច្ចេកវិទ្យា**

ចារច្បាប់ ៧..

នាយកដ្ឋានរដ្ឋបាល សុប មានតូនាទីធ្វើជាសេវាទិការលើការងាររដ្ឋបាល ការគ្រប់គ្រង ការចាត់ថែងកសារ ការងារបណ្តាញសារ ការរៀបចំកិច្ចប្រជុំ សន្តិតាត សិក្សាសាលា ការធ្វើបាយការណ៍នានា និងការងារទំនាក់ទំនងសាធារណៈ របស់អគ្គនាយកដ្ឋានរដ្ឋបាល ។

នាយកដ្ឋានរដ្ឋបាល សុប មានការកិច្ចជូនខាងក្រោម :

- ចាត់ថែងគ្រប់គ្រងលិខិតស្ថាបនីរដ្ឋបាលចេញ ចូល និងកសារផ្សេងៗទៀតរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- ធ្វើកិច្ចការទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយពីមានរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- សហការរៀបចំ និងអនុវត្តដែនការសកម្មភាព និងជីវិការបស់អគ្គនាយកដ្ឋានរដ្ឋបាល
- រៀបចំកសារដែនការអំពីតម្រូវការមធ្យាបាយ សម្រារបស់អគ្គនាយកដ្ឋានរដ្ឋបាល
- គ្រប់គ្រងមធ្យាបាយ សម្រារ ថ្វីកា និងបញ្ជីសារពីកណ្តាល ចែនឡន្ត្រព្យរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- គ្រប់គ្រង ចាត់ថែង និងប្រើប្រាស់បុគ្គលិកជាប់កិច្ចសង្គម និងបុគ្គលិកអំណួនបច្ចុប្បន្នការងារនៅអគ្គនាយកដ្ឋានរដ្ឋបាល
- គ្រប់គ្រងបណ្តាល់យ និងបណ្តាសរដ្ឋបាលរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- បំពេញការកិច្ចដែរទៀតដែលអគ្គនាយកនៅអគ្គនាយកដ្ឋានរដ្ឋបាល ប្រគល់ឱ្យ ។

ចារច្បាប់ ៨..

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានតូនាទីធ្វើជាសេវាទិការលើការងារសម្របសម្រល និង តាំងប្រជុំរដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ ។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានការកិច្ចជូនខាងក្រោម :

- តាំងរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់អនុវត្តន៍ពីការកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តិតិការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តិតិការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ច្បាប់ និង លិខិតបទដ្ឋានពាក់ព័ន្ធដែលបានការងារនៅក្នុងនានា
- រៀបចំគោលការងារ ច្បាប់ លិខិតបទដ្ឋាន និងនិតិវិធីនានាដែលទាក់ទងនឹងការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់

- តាំង និងតាមដានលើការងារកសាង និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីនិយោគ ព្រមទាំងកម្រោង កម្មវិធីនាយករបស់រដ្ឋបាលក្រុង ស្ថុក និងយុំ សង្កាត់
- សហការក្នុងការតាំង និងការតាមដានលើការគ្រប់គ្រងបិរញ្ញវត្ថុ និងការគ្រប់គ្រងថ្វីសម្បត្តិរបស់រដ្ឋបាលក្រុង ស្ថុក និងយុំ សង្កាត់
- តាមដាន ត្រួតពិនិត្យ វាយតម៉ែង ពិនិត្យនិត្យនុក្សលភាព អនុវត្តមន្ត្រ និងតាំងការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្ថុក និងយុំ សង្កាត់
- បំពេញការកិច្ចផ្សេងៗឡើងដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រគល់ឱ្យ។

ចារច្បាស់ ៦..

នាយកដ្ឋានកិច្ចការរដ្ឋបាលរដ្ឋបាលរដ្ឋបាល ខណ្ឌ និងខេត្ត មានតួនាទិជាលេខាជាតិការលើការងារសម្របសម្រល និងតាំងក្នុងការរដ្ឋបាលរដ្ឋបាលរដ្ឋបាល ខណ្ឌ និងខេត្ត។

នាយកដ្ឋានកិច្ចការរដ្ឋបាលរដ្ឋបាលរដ្ឋបាល ខណ្ឌ និងខេត្ត មានការកិច្ចដែលបានរក្សាមេរោគ :

- រៀបចំគោលនយោបាយ ធម្មប់ លិខិតបទដ្ឋាន និងនិតិវិធីនាយករបស់រដ្ឋបាល និងការទទួលខុសត្រូវ របស់រដ្ឋបាលរដ្ឋបាលរដ្ឋបាល ខណ្ឌ និងខេត្ត
- សិក្សា និងលើកយោបល់អំពីការបង្កើត ការលុបបោល ការកែសម្រែលព្រមទាំងរដ្ឋបាល និងការកំណត់យោះរដ្ឋបាលថ្នាក់ក្រោមជាតិ ទូទាត់ការលុបបោល ប្រការបង្កើតក្នុង
- សហការ និងផ្តល់យោបល់ក្នុងការរៀបចំក្របខ័ណ្ឌធម្មប់ និងគោលនយោបាយរបស់រដ្ឋបាល និងការគ្រប់គ្រងទីប្រជុំនៃរដ្ឋបាល
- សិក្សា និងលើកយោបល់អំពីការបង្កើត ប្រការដែឡើង និងការគ្រប់គ្រងថ្វីសម្បត្តិរបស់រដ្ឋបាលរដ្ឋបាលរដ្ឋបាល ខណ្ឌ និងខេត្ត
- តាំង និងតាមដានលើការងារកសាង និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីនិយោគ ព្រមទាំងកម្រោង កម្មវិធីនាយករបស់រដ្ឋបាលក្រុង ស្ថុក និងយុំ សង្កាត់
- សហការក្នុងការតាំង និងការតាមដានលើការគ្រប់គ្រងបិរញ្ញវត្ថុ និងការគ្រប់គ្រងថ្វីសម្បត្តិរបស់រដ្ឋបាលរដ្ឋបាលរដ្ឋបាល ខណ្ឌ និងខេត្ត
- តាមដាន ត្រួតពិនិត្យ វាយតម៉ែង ពិនិត្យនិត្យនុក្សលភាព អនុវត្តមន្ត្រ និងតាំងការអនុវត្តការងាររបស់រដ្ឋបាលរដ្ឋបាលរដ្ឋបាល ខណ្ឌ និងខេត្ត
- សហការ និងតាំងក្នុងការរៀបចំសហប្រតិបត្តិការរវាងរដ្ឋបាល ខេត្ត ជាមួយខេត្ត ក្នុងនៃបណ្តាប្រែសន្តាន
- ពិនិត្យ និងលើកសំណើសំណើលំប៊ណ្ឌសរសើរ មេដាយស្អាបនាជាតិ និងគោរម្យងារឧកញ្ញាផ្ទៃនសប្បរសជន
- បំពេញការកិច្ចផ្សេងៗឡើងដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រគល់ឱ្យ។

ទំនាក់ទំនង ១០..

**ពាយអង្គមកិច្ចការសមាគម និងគណបក្សយោបាយ មានតួនាទីជាលេដ្ឋានធានាជាតិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល
ធំការងារគណបក្សយោបាយ សមាគម និងអង្គការមិនមែនរដ្ឋភីបាល ។**

ពាយអង្គមកិច្ចការសមាគម និងគណបក្សយោបាយ មានវារិកចិត្តចាប់ព្រម :

- សិក្សាយេរ៉បចំក្របខណ្ឌគោលនយោបាយ ឆ្នាំ និងលិខិតបន្ទដ្ឋានពាក់ព័ន្ធនិងគណបក្សយោបាយ
សមាគម និងអង្គការមិនមែនរដ្ឋភីបាល
- ពិនិត្យ និងលើកយោបល់លើសំណើសំបងឯកជាន់បញ្ជីតុលាក្នុងក្រុងក្រោម ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំសប្តាហ៍
អង្គការមិនមែនរដ្ឋភីបាល និងសហគមន៍ដែលជាតិដើមភាពតិច
- ពិនិត្យ និងលើកយោបល់លើសំណើសំបងឯកជាន់បញ្ជីតុលាក្នុងក្រុងក្រោម ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំសប្តាហ៍
ប្រចាំសប្តាហ៍ ប្រចាំសប្តាហ៍ និងសហគមន៍ដែលជាតិដើមភាពតិច
- តាមដាន ត្រួតពិនិត្យ និងជឿរុញការអនុវត្តឆ្នាំ លិខិតបន្ទដ្ឋានពាក់ព័ន្ធ និងលក្ខណីកៈរបស់គណបក្ស
យោបាយ សមាគម អង្គការមិនមែនរដ្ឋភីបាល និងសហគមន៍ដែលជាតិដើមភាពតិច
- ពង្រីកការអនុវត្តឆ្នាំ និងលិខិតបន្ទដ្ឋានពាក់ព័ន្ធនិងការងារគណបក្សយោបាយ សមាគម
អង្គការមិនមែនរដ្ឋភីបាល និងសហគមន៍ដែលជាតិដើមភាពតិច
- តាំងប្រជុំការបង្កើត និងកិច្ចដែលការបន្ទាល់សមាគមក្រុមប្រឹក្សាផ្ទៃរដ្ឋបាលផ្ទាក់ក្រោមជាតិ
- បំពេញការកិច្ចផ្សេងទេរំតែដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រគល់ឱ្យ ។

ទំនាក់ទំនង ១១..

**ពាយអង្គមបុគ្គលិក មានតួនាទីជាលេដ្ឋានធានាជាតិការលើការងារគ្រប់គ្រងមន្ត្រីជាការសិរិល និងសមាជិកក្រុមប្រឹក្សា
នៅរដ្ឋបាលផ្ទាក់ក្រោមជាតិ ស្របតាមឆ្នាំបំស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ត្រង់ ស្រុក ខណ្ឌ ឆ្នាំ និងលិខិតបន្ទដ្ឋានពាក់ព័ន្ធនិង
រដ្ឋបាលយុំ សង្គាត់ គោលនយោបាយកំណែនម្រោងវិមាឝ្យាការ វិសបាយជ្រើរ និងលិខិតបន្ទដ្ឋានពាក់ព័ន្ធទេទៀត ។**

ពាយអង្គមបុគ្គលិក មានវារិកចិត្តចាប់ព្រម :

- សិក្សាយេរ៉បចំក្របខណ្ឌគោលនយោបាយ ឆ្នាំ លិខិតបន្ទដ្ឋាន និងនិតិវិធីនានាពាក់ព័ន្ធនិងការគ្រប់គ្រង
មន្ត្រីជាការសិរិលក្រសួងមហាផ្ទៃ
- សហការនៅក្នុងការរៀបចំក្របខណ្ឌគោលនយោបាយ ឆ្នាំ លិខិតបន្ទដ្ឋាន និងនិតិវិធីនានាពាក់ព័ន្ធនិង
ការគ្រប់គ្រងមន្ត្រីជាការសិរិលនៅរដ្ឋបាលផ្ទាក់ក្រោមជាតិ
- រៀបចំដែនការក្របខណ្ឌមន្ត្រីជាការសិរិលក្រសួងមហាផ្ទៃ និងបុគ្គលិកជាប់កិច្ចសន្យា
- រៀបចំការប្រឡងដ្ឋីសិរិលក្រសួងមហាផ្ទៃ
- ការគ្រប់គ្រង និងការចាត់ចែងការងារនានាពាក់ព័ន្ធមន្ត្រី បុគ្គលិកនៃក្របខណ្ឌមន្ត្រីជាការសិរិលក្រសួង
មហាផ្ទៃ ស្របតាមឆ្នាំ និងលិខិតបន្ទដ្ឋានជាជាន់រយាន

- បំពេញការងារពាក់ព័ន្ធនឹងការវែងតាំង ដើម្បីនឹងបាននូវស័ក្តិ ថ្លាក់ ជាករិនីយ ផ្ទាល់បុរ ដកហុតមុខងារ ជាក់ឱ្យចូលទិន្នន័យការសិរិលនៅទីស្តីការក្រសួងមហាផ្ទៃ និងមន្ត្រីការសិរិលថ្លាក់ក្រោមជាតិ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ
- ពិនិត្យនិត្យនុក្សលភាពលើការវែងតាំង ដើម្បីនឹងបាននូវស័ក្តិ ថ្លាក់ ជាករិនីយ ផ្ទាល់បុរ ដកហុតមុខងារ ជាក់ឱ្យចូលទិន្នន័យការសិរិលនៅរដ្ឋបាលថ្លាក់ក្រោមជាតិ
- បំពេញការងារពាក់ព័ន្ធនឹងការផ្តល់បណ្តុះបណ្តាល និងការទទួលស្ថាល់សមាជិកក្រុមប្រឹក្សាបានធ្វើ ខេត្ត ក្រោង ស្រុក ខណ្ឌ ឬ សង្កាត់
- សហការសិក្សា និងលើកយោបល់លើការវែងមូលដ្ឋានទិន្នន័យការកិច្ច សិទ្ធិ និងរចនាសម្ព័ន្ធរបស់អគ្គនាយក ដានរដ្ឋបាល និងអង្គភាពនានាបស់ក្រសួងមហាផ្ទៃ
- បំពេញការកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដានរដ្ឋបាល ប្រគល់ឱ្យ។

ចារ្យត្រា ១២..

នាយកដ្ឋានបណ្តុះបណ្តាល មាននគរណីជាលេសនាចិការឱ្យអគ្គនាយកដានរដ្ឋបាលមូលដ្ឋានលើការងារបណ្តុះបណ្តាល អប់រំ និងកសាងសមត្ថភាពមន្ត្រីការសិរិល សមាជិកក្រុមប្រឹក្សា និងបុគ្គលិករដ្ឋបាលថ្លាក់ក្រោមជាតិ។

នាយកដ្ឋានបណ្តុះបណ្តាល មានការកិច្ចដូចខាងក្រោម :

- សិក្សារៀរបច្ចេកលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថាបន និងធនធានមនុស្សសម្រាប់អគ្គនាយកដាន រដ្ឋបាលមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលថ្លាក់ក្រោមជាតិ
- សិក្សាស្រាវជ្រាវ និងរៀបចំបង្កើតវិទ្យាសាស្ត្របណ្តុះបណ្តាលមន្ត្រីការនៅរដ្ឋបាលថ្លាក់ក្រោមជាតិ
- រៀបចំកសាងដែនការ និងប្រព័ន្ធបណ្តុះបណ្តាលចនាមនុស្សនៅថ្លាក់ជាតិ និងថ្លាក់ក្រោមជាតិ
- រៀបចំ និងគ្រប់គ្រងប្រព័ន្ធឌីឡូនីយពាក់ព័ន្ធនឹងការបណ្តុះបណ្តាលចនាមនុស្សនៅថ្លាក់ជាតិ និងថ្លាក់ក្រោមជាតិ
- បណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រីការសិរិលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា និងមន្ត្រីបុគ្គលិក នៅរដ្ឋបាលថ្លាក់ក្រោមជាតិ
- សិក្សាស្រាវជ្រាវ និងវិភាគអំពីតម្លៃការវែងការបណ្តុះបណ្តាលមន្ត្រីការនៅថ្លាក់ជាតិ និងរដ្ឋបាល ថ្លាក់ក្រោមជាតិ
- រៀបចំប្រព័ន្ធពាមដាន ត្រួតពិនិត្យ និងរាយតម្លៃអំពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលមន្ត្រីការនៅ ថ្លាក់ជាតិ និងរដ្ឋបាលថ្លាក់ក្រោមជាតិ
- រៀបចំប្រព័ន្ធឌំនៅរបស់រដ្ឋបាលថ្លាក់ក្រោមជាតិ
- ចងក្រាន និងផ្សេងៗរបស់រដ្ឋបាលថ្លាក់ក្រោមជាតិ
- ចងក្រាន និងផ្សេងៗរបស់រដ្ឋបាលថ្លាក់ក្រោមជាតិ
- បំពេញការកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដានរដ្ឋបាល ប្រគល់ឱ្យ។

ចារ្យតា ១៣..

**នាយកដ្ឋានមុខងារ និងធនធាន មានគ្មានទីជាសនាគារិករលើការងារផ្លូវមុខងារ ធនធាន និងកំព្រោករផ្តល់
សេវាផ្ទៃបាលនៅរដ្ឋបាលថ្វាក់ក្រោមជាតិ ។**

នាយកដ្ឋានមុខងារ និងធនធាន មានភាពកិច្ចដឹងខាងក្រោម :

- រដ្ឋបច្ចុប្បន្នបាលនយោបាយ និងលិខិតបន្ទដ្ឋាននាសម្រាប់ការងារផ្លូវមុខងារ និងធនធានខ្លះដល់
រដ្ឋបាលថ្វាក់ក្រោមជាតិ
- រដ្ឋបច្ចុប្បន្នបាលនយោបាយ តិចិតបន្ទដ្ឋាន និងយន្តការ ខ្លួនឯង និតិវិធីនានា សម្រាប់កំព្រោករ
ផ្តល់សេវាផ្ទៃបាលនៅរដ្ឋបាលថ្វាក់ក្រោមជាតិ
- សម្របសម្រល និងកំព្រោករផ្តល់ក្រសួង ស្ថាបនក្នុងកិច្ចដឹងនឹងការងារផ្លូវមុខងារ និងធនធានដល់រដ្ឋបាលថ្វាក់
ក្រោមជាតិ
- តាមជាន និងត្រួតពិនិត្យលើការផ្តល់សេវាផ្ទៃបាលនៅរដ្ឋបាលថ្វាក់ក្រោមជាតិ ដើម្បីចានាថានីនិងការណែនាំ
តម្លាកាត គណនេយ្យកាត ប្រសិទ្ធកាត សមធមិ និងការចូលរួមរបស់ប្រជាពលរដ្ឋ
- សហការរៀបចំប្រព័ន្ធឌ្ឋត្រតិនិត្យ និងវាយតម្លៃលើការបំពេញមុខងារដែលបានផ្តូវខ្លះរដ្ឋបាលថ្វាក់
ក្រោមជាតិ
- សិក្សា និងរៀបចំយន្តការសម្រាប់រដ្ឋបាលថ្វាក់ក្រោមជាតិនិមួយទីការសម្រេចសម្រល និងដោះស្រាយ
ពាក្យបណ្តឹងនានាដែលរដ្ឋបាលថ្វាក់ក្រោមជាតិ
- តាមជាន ត្រួតពិនិត្យ វាយតម្លៃ និងកំព្រោករិយាល័យនៃការសម្រេចសម្រល និងដោះស្រាយពាក្យបណ្តឹងនានា
នៅរដ្ឋបាលថ្វាក់ក្រោមជាតិ
- បំពេញការកិច្ចដែរធនទេរ៉ែតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រគល់ឱ្យ ។

ចារ្យតា ១៤..

**នាយកដ្ឋាននិមួយទីការសម្រេចសម្រល និងមានអនុប្រធានមួយចំនួន ជា
ជំនួយការ តាមការចាំបាច់ ។**

**នាយកដ្ឋាននិមួយទីមានការិយាល័យមួយចំនួន តាមការចាំបាច់ ។ ការិយាល័យនិមួយទីត្រូវដឹកនាំដោយប្រធាន
០១រូប និងអនុប្រធានការិយាល័យមួយចំនួន តាមការចាំបាច់ ។**

**ការរៀបចំចែនការសម្រេចសម្រល និងគ្មានទី ការកិច្ចរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋាន
រដ្ឋបាល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។**

ជំពូកទី៥
អនសាលម្បញ្ញត្តិ

ចារ្យា ១៥..-

អនុក្រើក្រុល ៨១ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៦ ស្តីពីការរំកសម្រាប់អគ្គនាយកដ្ឋានរដ្ឋបាល
ក្រសួងមហាផ្ទៃ មកដារអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងបច្ចេកវិទ្យាយុវជន ដែលពាក់ព័ន្ធនឹង
តួនាទី ការកិច្ច និងចែនការសម្រេចរបស់អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ត្រូវដំឡើលដោយអនុក្រើក្រុល ។

ចារ្យា ១៦..-

រដ្ឋមន្ត្រីទូលបន្ទុកទិន្នន័យពីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្សេងៗនូវក្រសួងសេដ្ឋកិច្ច និងបិរាណភ្នែក រដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីប្រចាំក្រសួង និងប្រធានក្រចំស្ថាប័នដែលពាក់ព័ន្ធ ត្រូវទូលបន្ទុកអនុវត្តអនុក្រើក្រុល និងប្រចាំ
តាមការកិច្ចរៀបចំរួមចាប់ពីថ្ងៃចុះហត្ថលេខាពេល ។

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៩



នយោបាយអនុក្រើក្រុលមន្ត្រី ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៩

បានយកសេចក្តីពេលពេលប្រាប់
សម្រេចអគ្គមហាយុវជន ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីចុះហត្ថលេខា
ឧបនាយកអនុក្រើក្រុល និងក្រសួងសេដ្ឋកិច្ច

នូ ២០

អនុគមន៍ :

- ក្រសួងបរាណរាជរាជក្រឹង
- អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន
- អគ្គនាយកដ្ឋានក្រសួងបច្ចេកវិទ្យាយុវជន
- អគ្គនាយកដ្ឋានក្រសួងសេដ្ឋកិច្ច
- អគ្គនាយកដ្ឋានក្រសួងរដ្ឋបាល
- ខេត្តកាល់យសរម្បូចនាយកដ្ឋានក្រុងក្រសួង
- ខេត្តកាល់យសរម្បូចនាយកដ្ឋានក្រុងក្រសួង
- ជូនមាត្រា ១៦
- រាជក្រឹង
- នគរបាល កាលបរិច្ឆេទ